

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ

ការគាំទ្រដ៏មានតម្លៃសម្រាប់សិស្សនិងបុគ្គលិកសាលានៅរដ្ឋ Massachusetts

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារប្រចាំរដ្ឋ Massachusetts (FRCs) ជួយដោះស្រាយបញ្ហាប្រឈមរបស់ក្រុមគ្រួសារនិងបុគ្គល ពង្រឹងចំណងទាក់ទង ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងចូលរួមក្នុងសហគមន៍របស់ពួកគេ។ មជ្ឈមណ្ឌលផ្តល់ការគាំទ្រផ្នែកពិនិត្យនិងព្យាបាលអ្នកជំងឺនិងផ្នែកសហគមន៍ជូនដល់កុមារដែលកំពុងជួបប្រទះបញ្ហាសុខភាពផ្លូវចិត្ត/បញ្ហាអាកប្បកិរិយាដោយឱ្យពួកគេជួបជាមួយគ្រូពេទ្យសុខភាពផ្លូវចិត្តដែលមានអាជ្ញាបណ្ណ និងតាមរយៈកម្មវិធីនិងសកម្មភាពជាច្រើនដែលផ្តល់ជូននៅមជ្ឈមណ្ឌល FRC។



បណ្តាញរបស់មជ្ឈមណ្ឌល FRC មានទីតាំងនៅក្នុងខោនធីទាំង 14 របស់រដ្ឋ Massachusetts នៅតាមទីក្រុងនិងទីប្រជុំជនចំនួន 33 ហើយបន្តពង្រីកបន្ថែមទៀត។

កម្មវិធី សេវាកម្ម និងការគាំទ្រដែលបានផ្តល់ជូន៖

- សិក្ខាសាលាជំនាញចិញ្ចឹមចំណេះដឹងក្នុង
- ការគាំទ្រផ្នែកសុខភាពផ្លូវចិត្តនៅគ្លីនិក
- ក្រុមជួយខ្លួនឯង
- កម្មវិធីបំប៉នជីវិត
- សិក្ខាសាលាអំពីហិរញ្ញវត្ថុ
- សិក្ខាសាលាអំពីការគ្រប់គ្រងស្រព្វស
- ក្រុមជំនុំជំនាញ
- កម្មវិធីអប់រំ
- ព្រឹត្តិការណ៍និងសកម្មភាពក្រុមគ្រួសារ
- កម្មវិធីវិទ្យុសាស្ត្រនិងកម្មវិធីយុវជន
- ជំនួយលើតម្រូវការមូលដ្ឋាន
- ព្រឹត្តិការណ៍សិល្បៈ វប្បធម៌ និងកីឡា

មជ្ឈមណ្ឌល FRC នីមួយៗមានបុគ្គលិកទំនាក់ទំនងនៅមាតាបិតាសិស្សដែលបម្រើការជាធនធានដល់ក្រុមគ្រួសារ សាលារៀន និងសហគមន៍ ដើម្បីជួយក្រុមគ្រួសារស្វែងរកកង្វល់និងតម្រូវការដែលទាក់ទងនឹងការអប់រំ និងសាលារៀន និងកំណត់ពីអ្នកដែលត្រូវការសេវាគាំទ្រក្រុមគ្រួសារ។

ក្រុមការងារនៅមជ្ឈមណ្ឌល FRC ក៏មានរួមបញ្ចូលផងដែរនូវ៖

- នាយកកម្មវិធី គ្រប់គ្រងទំនាក់ទំនងតាមកិច្ចសន្យា ផ្តល់ការត្រួតពិនិត្យ និងគាំទ្រដល់បុគ្គលិកលើការងាររបស់ពួកគេជាមួយក្រុមគ្រួសារ។
- អ្នកគ្រប់គ្រងកម្មវិធី ត្រួតពិនិត្យមើលប្រតិបត្តិការប្រចាំថ្ងៃរបស់មជ្ឈមណ្ឌល FRC និងធ្វើការជាមួយដៃគូសហគមន៍។
- បុគ្គលិកផ្នែកគាំទ្រក្រុមគ្រួសារ (FSW) ផ្តល់ព័ត៌មាន និងធនធានអប់រំដល់ក្រុមគ្រួសារ និងសិស្ស និងការបញ្ជូនទៅកាន់ធនធានសហគមន៍និងការគាំទ្រដូចជាតម្រូវការមូលដ្ឋាន ការគាំទ្រលើផ្ទះ និងតម្រូវការជាច្រើនទៀត។
- គ្រូពេទ្យ ទទួលបានព្យាបាលការប៉ះទង្គិចផ្លូវចិត្ត ការពិនិត្យ និងវាយតម្លៃយុវជន និងក្រុមគ្រួសាររបស់ពួកគេដែលជួបប្រទះបញ្ហាទាក់ទងនឹង CRA។
- ដៃគូក្រុមគ្រួសារ ជាបុគ្គលមកពីសហគមន៍ដែលមាន"បទពិសោធន៍ផ្ទាល់ខ្លួន" ឬស្គាល់ពីបញ្ហាទាក់ទងនឹង CRA។



www.frcma.org

មជ្ឈមណ្ឌល FRCs ជាបណ្តាញមាននៅទូទាំងប្រទេសដែលកើតចេញពីជំពូកទី 240 នៃច្បាប់ឆ្នាំ 2012 ដើម្បីគាំទ្រក្រុមគ្រួសារដែលមានកូនត្រូវការជំនួយ (CRA) ឬស្ថិតនៅក្នុងហានិភ័យនៃបញ្ហា CRA។



ទីតាំងរបស់មជ្ឈមណ្ឌល FRC

បុគ្គលិកទំនាក់ទំនងទៅមាតាបិតាសិស្សរបស់មជ្ឈមណ្ឌល FRC ក្នុងតំបន់របស់អ្នកត្រៀមខ្លួន រួមជាស្រេចដើម្បីធ្វើការជាមួយអ្នក។

សូមពិនិត្យមើលបញ្ជីខាងក្រោម ដើម្បីស្វែងរក មជ្ឈមណ្ឌល FRC ដែលនៅជិតអ្នកបំផុត។

Amherst

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
The Bridge
(413) 549-0297

Athol

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
North Quabbin
(978) 249-5070

Attleboro

មជ្ឈមណ្ឌលធនធានគ្រួសារ
Attleboro
(774) 203-1516

Barnstable/Hyannis

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Cape Cod
(508) 815-5100

Brockton

មជ្ឈមណ្ឌលក្រុមគ្រួសារ – ការ
គាំទ្រសហគមន៍ **Brockton**
(508) 857-0272

Chelsea

មជ្ឈមណ្ឌលធនធានគ្រួសារតំបន់
Harbor
(617) 437-8550

Dorchester/Mattapan

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Dorchester-Mattapan
(617) 313-2010

Everett

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Everett
(781) 581-4750

Fall River

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
សហគមន៍សេវាកម្មគ្រួសារ
(508) 567-1735

Fitchburg

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
MOC Fitchburg
(978) 516-5042

Framingham

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Framingham
(508) 270-1313

Gardner

មជ្ឈមណ្ឌលធនធានគ្រួសារ
Gardner
(978) 730-1275

Great Barrington

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Great Barrington
(413) 528-0298

Greenfield

មជ្ឈមណ្ឌលក្រុមគ្រួសារសកម្មភាព
សហគមន៍
(413) 475-1555

Holyoke

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Enlace de Familias
(413) 532-9300

Lawrence

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ &
សហគមន៍
(978) 975-8800

Lowell

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
NFI នៃទីក្រុង **Greater Lowell**
(978) 455-0701

Lower Roxbury

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Boston-Suffolk County
(617) 469-8501

Lynn

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
លានមុខ **Centerboard**
(339) 883-2401

Nantucket

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Nantucket
(508) 221-0193

New Bedford

មជ្ឈមណ្ឌលធនធាននិងអភិវឌ្ឍន៍
ក្រុមគ្រួសារ
(508) 994-4521

North Adams

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
North Adams
(413) 663-7588

Oak Bluffs/ Martha's Vineyard

មជ្ឈមណ្ឌល **Island Wide Youth Collaborative**
(508) 693-7900 x406

Pittsfield

18 កម្រិត
(413) 442-5333

Plymouth

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Plymouth
(774) 283-6531

Quincy

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Quincy
(617) 481-7227

Salem

មជ្ឈមណ្ឌលធនធានគ្រួសារ
Pathways – Salem
(978) 296-8080

Southbridge

YOU Inc. – មជ្ឈមណ្ឌលធនធាន
ក្រុមគ្រួសារ **Southbridge**
(508) 519-3590

Springfield

មជ្ឈមណ្ឌល **Gándara –**
មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Springfield
(413) 733-7699

Taunton

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Taunton
(774) 501-2633

Ware

មជ្ឈមណ្ឌលធនធានក្រុមគ្រួសារ
Ware នៅមណ្ឌលសុខភាពផ្លូវចិត្ត
(413) 277-6601

Westfield

មជ្ឈមណ្ឌលធនធានគ្រួសារ
Westfield
(413) 417-2020

Worcester

YOU Inc. – មជ្ឈមណ្ឌលធនធាន
ក្រុមគ្រួសារ **Worcester**
(508) 796-1411

សម្រាប់ព័ត៌មានបន្ថែមអំពីមជ្ឈមណ្ឌល FRCs សូមចូលទៅ
គេហទំព័រ **www.frcma.org**